

# 第12課 ເມເງິນຕີ 12

きかい そうさ  
機械操作  
ប្រតិបត្តិការម៉ាសុន

# 第12課(1) ເມເງິນຕີ 12 (1)

実習生のリンさんは指導員の鈴木さんから金属探知機についての説明を受けています。

ກະບໍລິກູາຄາຣີຕື່ແນກ ລົ້ນ ກໍາຕຸຜຣອູລຄາຮາຕະນູ່ມຳຕິຂບກອດຝ້າບ່າຍທາດຕຸຕື້  
ມູກ໌ເພັນຕິ່ແນກ ສູ່ສູ່ຕິ່

# 第12課(1) ເມເງິນດີ 12 (1)

すずき きかい きんぞくたんちき  
鈴木: この機械は金属探知機。

きんぞく いぶつ み  
金属の異物を見つけることができます。

いぶつ み  
リン: もし異物を見つけたら、どうしますか。

すずき わたし よ  
鈴木: すぐ私を呼んでください。

しょうひん す かいしゅう  
商品は捨てないで、回収してください。

しょうひん す  
リン: 商品は捨てますね。

すずき ちが す わたし かくにん  
鈴木: ううん、違うよ。捨てないよ。私が確認するから。

す  
リン: あ、捨てませんね。わかりました。

S: ມ້າສີນເຮັດ: ຄືຜັກຂບກວຍໜັບຜົກໄ ມູກມາຕະກເພີ້ງຕູມີນ  
ປຸກຄືຜົກໄ

L: ເຕີມູກເຜື້ອມື້ປົສົນເບີມູກກເພີ້ງຕູມີນປຸກຄື?

S: ສູມເຫັນໆຈັບຖານ່າ ສູມປະມູລຜົນຕັດລົດແຜ່ຍກົ່າເທົ  
ລະໆ

L: ເທົ:ເທົລຜົນຕັດລົດ

S: ໃອ ດຸສເກີຍໆ ກົ່າເທົ:ເທົລໆ ເຕັ:ຊຳໆ ນຶືຈຕິນິຕູ່

L: ມູ ກົ່າເທົ:ເທົລົກ່າ ຊົ່ມຍັດໆ

# 第12課(2) ເມເງິນຕີ 12 (2)

実習生のリンさんは指導員の鈴木さんからスライサーの使い方についての説明を受けています。

ກະບຸລືກົງຄາຮີເຫັກ ລີ່ນ ກໍ່ຕັດຫອບກາຮັດທຳເພົຍມູກເພົດທຳເຫັກ ຫຼືສູ້ຄື  
ມຳຕົ້ວເປັ້ນປະເປົ້າສ່ວນບກຮັດທີ່ຢູ່ສັບເຖິງ

# 第12課(2) ເມເງິນດີ 12 (2)

すずき 鈴木: これはパンを切るスライサーです。白いボタンと緑のボタンを

どうじ お 同時に押してください。これは両手を使うから、安全なんだよ。

りょうて つか あんせん  
リン: ジャ、やってみます。.....あれ? .....鈴木さん、すみません。

なに  
鈴木: 何?

うご  
み  
リン: うまく動かないので、ちょっと見ていただけませんか。

すずき  
鈴木: やってみて。

しろ お みどり お  
リン: 白いボタンを押して、緑のボタンを押して.....。

すずき  
しろ みどり どうじ  
鈴木: そうじゃないよ。白と緑を同時に.....。いっしょに押すんだよ。

リン: ああ、いっしょに。あ! できました。

S: ເຮັດວຽກຕໍ່ກາຕໍ່ນຳບັນຊີ ສູມຜູ້ອະນຸຍາກ ຮົບຕຸຈຸກພົບສ  
ທີ່ຈຳເປັນໄວ ແລະ ມານສຸດໃກ້ກາຕຸຕະກຳ: ໃປືເຊົ້າຍໃຊ້ ຕ້າສັກຕິງ

L: ມັງຕິດ ຊົ່ວໂຜົນສາກເລີນ.....ເຮົາ?: ສຸເຫວັນ ໝາກ ສູ່ສູ່ຕິງ

S: ມີເຄ?

L: ເຕີເຫວັນມາຕ່າງເລີນເຫັນຂຶ້ນບໍ່ແລ້ວ ໂພນ: ລົມທີ່ຈຳເປັນການໝູ  
ເສາ?:

S: ສູມຜູ້ອະນຸຍາກເລີນ

L: ດຸດປູ້ຕຸຈຸກພົບສ ເກີຍດຸດປູ້ຕຸຈຸກພົບສໂປຕະກ.....

S: ປິນເປັນມັງຕິດເຮົາ ພົບສທີ່ຈຳເປັນເກີຍດຸດປູ້ຕຸຈຸກພົບສ..... ດຸດປ  
ຜູ້ອະນຸຍາກ

L: ມາ ຜູ້ອະນຸຍາກ ມາ! ດາວເກີຍ

# 第12課(3) ເມເງິນຕີ 12 (3)

実習生のリンさんは、作業場でミキサーを使っています。

ກម្ពុសិក្សាការិលាខ នឹង កំពុងប្រើម៉ាសីនកិននៅកន្លែងការងារ។

# 第12課(3) メモ 12 (3)

リン: うーん、動かない。

鈴木: それじゃだめだよ。覆いを閉じないと、動かないよ。

リン: 覆い? これですか。

鈴木: うん、それそれ。手順を忘れないで。

ミキサーに手を入れると、指を切断するかもしれないよ。

リン: 危ないですね。すみません。

鈴木: じゃ、手順をもう一度言ってごらん。

リン: はい。覆いを閉じてから、スイッチを入れて、混ぜます。

鈴木: うん、そうだね。

L: ទេ ពុំដំណើរការទេ

S: វានោះមិនលូទេ បើមិនបិទគ្រមបទ វាមិនជំណើរការទេ

L: គ្រមប? អូយនេះបុ?

S: បាន វានោះហើយ សូមកំត្រួចពីរបៀបធ្វើ បើអូកដាក់ដែលនឹង  
ម៉ាសីនភីន ប្រាមដៃអ្នកអាចនឹងដាច់

L: វាមានគ្រាត់ខ្ល័យ និងសំឡេង

S: អត្ថិន សូមនិយាយអ្ននេះ គឺរបៀបធ្វើ

L: បាន លាយដោយចុចកុងតាក់បន្ទាប់ពីបិទគ្រមប។

S: បាន មែនហើយ